

だい13か けんさ・ふりょう

## 第13課 検査・不良

### ការតេស្តពិនិត្យ ការមានបញ្ហាគុណភាព

#### ■ 目標 ■

検査の頻度を確認できる。

អាចសួររប្រាក់ភាពញឹកញាប់នៃការតេស្តពិនិត្យ។

指導員に不良を見つけたことを報告できる。

អាចរាយការណ៍ពីការរកឃើញការមានបញ្ហាគុណភាពទៅកាន់គ្រូណែនាំបង្ហាត់។

良品か不良品かの判断に迷ったとき、指導員に確認できる。

អាចសួររប្រាក់គ្រូណែនាំបង្ហាត់ នៅពេលសម្រេចចិត្តមិនបានថាជាផលិតផលគុណភាពល្អឬមានបញ្ហាគុណភាព។

検査・不良

ការគ្រប់គ្រងគុណភាព ការមានបញ្ហាគុណភាព

■<sup>かいわ</sup> 会話 I ■

リンさんは成形作業をしています。

鈴木 こんべやの せいけいひんの がいかんを みて。  
コンベヤの 成形品の 外観を 見て。

もんだいなかったら、はこに いれて。  
問題なかったら、箱に 入れて。

リン わかりました。  
わかりました。

鈴木 ときどき すんぽうも かくにんしてね。  
ときどき 寸法も 確認してね。

リン ときどき… ひゃっこに いっかいで いいですか。  
ときどき… 100個に 1回で いいですか。

鈴木 うん、そうだね。  
うん、そうだね。



検査・不良

ការតេស្តពិនិត្យ ការមានបញ្ហាគុណភាព

■ 会話 I ■

អ្នកនាង លីន កំពុងធ្វើការងារចាក់ពុម្ព។

Suzuki សូមមើលរូបរាងខាងក្រៅរបស់ផលិតផលចាក់ពុម្ពនៅលើខ្សែពានផ្គុំផល។

បើគ្មានបញ្ហា សូមដាក់ចូលប្រអប់។

Lin ខ្ញុំយល់ហើយ។

Suzuki ពេលខ្លះក៏សូមពិនិត្យបញ្ជាក់វិមាត្រដែរ។

Lin ពេលខ្លះ... តើ 1 ដងរៀងរាល់ 100 ដុំបានទេ?

Suzuki បាទ បាន។

■<sup>かわ</sup>会話2■

リンさんは成形品の検査をしています。

リン すずきさん。  
鈴木さん。

鈴木 なに？  
何？


リン せいけいひんが われて います。  
成形品が 割れて います。

ここです。  
ここです。

鈴木 ほんとうだ。われて いるね。  
本当だ。割れて いるね。

これは ふりょうひんの はこに 入れて。  
これは 不良品の 箱に 入れて。

リン わかりました。  
わかりました。



検査・不良

ការតេស្តពិនិត្យ ការមានបញ្ហាគុណភាព

■<sup>かいわ</sup>会話2■

អ្នកនាង លីន កំពុងធ្វើតេស្តពិនិត្យផលិតផលចាក់ពុម្ព។

Lin លោក ស៊ីហ្ស៊ីគី។

Suzuki មានការអ្វី?

Lin ផលិតផលចាក់ពុម្ពមានបែក។

ក្រង់នេះ។

Suzuki ពិតមែនហើយ។ បែកមែនទេតើ។

មួយប្រអប់ស្រាប់ដាក់ក្នុងប្រអប់ផលិតផលមានបញ្ហាគុណភាព។

Lin ខ្ញុំយល់ហើយ។

検査・不良

ការគ្រប់គ្រងគុណភាព ការមានបញ្ហាគុណភាព

■<sup>かいわ</sup>会話3■

リンさんは成形品の検査をしています。

鈴木 どう？もんだいは ない？  
どう？問題は ない？

リン おおきい もんだいは ありませんが…。  
大きい 問題は ありませんが…。

鈴木 どうしたの？  
どうしたの？


リン みて ください。  
見て ください。

これは ふりょうひんですか。  
これは 不良品ですか。

鈴木 すこし そって いるね。  
少し 反って いるね。

ふりょうひんの はこに 入れて おいて。  
不良品の 箱に 入れて おいて。

リン わかりました。  
わかりました。



検査・不良

ការតេស្តពិនិត្យ ការមានបញ្ហាគុណភាព

■<sup>かいわ</sup>会話3■

អ្នកនាង លីន កំពុងធ្វើតេស្តពិនិត្យផលិតផលចាក់ពុម្ព។

Suzuki យ៉ាងម៉េចដែរ? គ្មានបញ្ហាទេ?

Lin បញ្ហាធំគឺគ្មានទេតែ...។

Suzuki មានរឿងអ្វីឬ?

Lin សូមមើល។

នេះជាផលិតផលមានបញ្ហាគុណភាពមែនទេ?

Suzuki វាកោងបន្តិច។

សូមដាក់ក្នុងប្រអប់ផលិតផលមានបញ្ហាគុណភាព។

Lin ខ្ញុំយល់ហើយ។

■ ことば ■

	ことば	読み
1	コンベヤ	こんべや
2	成形品	せいけいひん
3	外観	がいかん
4	箱	はこ
5	寸法	すんぽう
6	確認 (する)	かくにん (する)
7	割れる	われる
8	不良品	ふりょうひん
9	問題がある	もんだいがある
10	反る	そる
11	休憩 (する)	きゅうけい (する)
12	たまに	たまに
13	チェック (する)	ちえっく (する)
14	機械	きかい
15	壊れる	こわれる
16	表面	ひょうめん
17	汚れが付く	よごれがつく
18	歪む	ゆがむ
19		
20		
21		
22		
23		
24		
25		
26		
27		
28		
29		
30		

検査・不良

ការគេស្តីពិនិត្យ ការមានបញ្ហាគុណភាព

■ ことば ■

	意味 <sup>いみ</sup>
1	ខ្សែពានជញ្ជូន
2	ផលិតផលចាក់ពុម្ព
3	រូបរាងខាងក្រៅ
4	ប្រអប់
5	វិមាត្រ
6	ការពិនិត្យបញ្ជាក់(បញ្ជាក់)
7	បែក
8	ផលិតផលមានបញ្ហាគុណភាព
9	មានបញ្ហា
10	កោង
11	ការសម្រាក(សម្រាក)
12	ម្តងម្កាល
13	ការពិនិត្យ(ពិនិត្យ)
14	ម៉ាស៊ីន
15	ខូច
16	ផ្ទៃ
17	មានប្រឡាក់ជាប់
18	រៀច
19	
20	
21	
22	
23	
24	
25	
26	
27	
28	
29	
30	

■ 応用練習 ■

④⑤にあなたが使う文を書きましょう。

指導員にチェックしてもらいましょう。

★ ていど・ひんどの ことば 2

ときどき… ひゃっこに いったいで いいですか。

ときどき… 100個に 1回で いいですか。

すこし きゅうけいする… じゅっぶん ぐらいですか。

① 少し 休憩する… 10分ぐらいですか。

たまに みる… さん じゅっぶん に いったいですか。

② たまに 見る… 30分に 1回ですか。

ときどき ちえくする… ごじゅっこに いったいですか。

③ ときどき チェックする… 50個に 1回ですか。

④

⑤

★ ～て います

せいけいひんが われて います。

成形品が 割れて います。

この きかいは こわれて います。

① この 機械は 壊れて います。

ひょうめん に よごれが ついて います。


② 表面に 汚れが 付いて います。

せいけいひんが ゆがんで います。

③ 成形品が 歪んで います。

④

⑤



នៅ(4)(5) សូមសរសេរល្បះដែលអ្នកប្រើ។  
សូមសុំឲ្យគ្រូណែនាំពិនិត្យ។

★ ていど・ひんどの ことば 2

ពេលខ្លះ... តើ 1 ដងរៀងរាល់ 100 ដុំបានទេ?

- ① សម្រាកបន្តិច...តើប្រហែល 10 នាទីមែនទេ?
- ② មើលម្តងម្កាល...តើ 30 នាទីម្តងមែនទេ?
- ③ ពិនិត្យពេលខ្លះ...តើ 1 ដងរៀងរាល់ 50 ដុំមែនទេ?
- ④
- ⑤

★ ~て います

ផលិតផលចាក់ពុម្ពមានបែក។

- ① ម៉ាស៊ីននេះខូច។
- ② មានប្រឡាក់ជាប់នឹងផ្ទៃវា។
- ③ ផលិតផលចាក់ពុម្ពគឺរៀង។
- ④
- ⑤

## わたしの かいわ

モデル<sup>かいわ</sup>会話を<sup>さんこう</sup>参考にして、<sup>かいわ</sup>会話を<sup>か</sup>書きましょう。

<sup>しどういん</sup>指導員にチェックしてもらいましょう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាគំរូ។

សូមសុំឲ្យគ្រូណែនាំពិនិត្យ។